



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា**

របាយការណ៍

បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ត្រង់មុំទី៣ និងមុំទី៤ នៃចតុកោណទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ ចំណុច ជំហានទី៣ គឺ (ក).យុទ្ធសាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបដោយធនធានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និង(ខ).កម្មវិធីអាទិភាព ៨ចំណុច គឺ (១).អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥).អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

ជាអាទិ៍ក្នុងខែកក្កដា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១.ការងារអាទិភាពទី ១

**អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ
ក-ការងារសង្គ្រោះបន្ទាន់ដល់គ្រូមជ្ឈមណ្ឌលគ្រោះ និងងាយរងគ្រោះ**

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានា រាយការណ៍យុទ្ធផលជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ១៧៧ គ្រួសារ ក្នុងនោះ ខេត្តកំពតចំនួន ១៧១គ្រួសារ និងខេត្តបាត់ដំបងចំនួន ០៦គ្រួសារ

-មន្ទីរ សអយ ខេត្តស្វាយរៀងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ៩២គ្រួសារ។ ដោយឡែក អង្គការមេត្រីអន្តរជាតិអាស៊ីបានផ្តល់អំណោយរួមមាន អង្ករ ម្ហូបអាហារ ថ្នាំពេទ្យ ស្បៀងកៅសរសេរ អណ្តូងទឹកស្អាត ធុងចម្រោះទឹក កសាងផ្លូវ និងផ្ទះ ជូនដល់ប្រជាជនក្រីក្រចំនួន ១.៧៣០នាក់ ក្នុងនោះ មានខេត្តព្រះវិហារចំនួន ៩៤នាក់ កំពង់ធំចំនួន ២០០នាក់ កណ្តាលចំនួន ៧០នាក់ កំពង់ចាមចំនួន ៨៦៨នាក់ ស្ទឹងត្រែងចំនួន ៧៥នាក់ ក្រចេះចំនួន ៧៨នាក់ ស្វាយរៀងចំនួន ១១០នាក់ និងខេត្តព្រៃវែងចំនួន ២៣៥នាក់ និងអង្គការណេសេដើរជាមួយស្ត្រីកម្ពុជាបានជួយបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនក្រីក្រគ្មានផ្ទះសំបែងចំនួន ០៤នាក់

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ៣១៦ គ្រួសារ ក្នុងនោះមាន ខេត្តកំពង់ស្ពឺចំនួន ១៧គ្រួសារ ស្វាយរៀងចំនួន ៩២គ្រួសារ បាត់ដំបងចំនួន ០៦ គ្រួសារ និងខេត្តកំពតចំនួន ២០១គ្រួសារ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពិគ្រោះយោបល់ដល់ជនរងគ្រោះមហន្តរាយទឹកជំនន់ ដោយ មានអ្នកចូលរួមចំនួន ៤៥នាក់។

ខ-ការងារជនអនាថា

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានចែកអំណោយដល់គ្រួសារជនអនាថា ជនវិកលចរិត និងជន ចំណាកស្រុកសរុបចំនួន ១០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គ.ក្រ ដីធម្មជាតិ ៥០គ.ក្រ ប៊ិចេង ១គ.ក្រ កន្លែលដី ០១ និងសារុង ០១

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាចំនួន ៤៣នាក់ មកធ្វើការអប់រំ ពិគ្រោះ យោបល់ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ និងបានគ្រប់គ្រងជនអនាថាគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-បានស្រង់ស្ថិតិជនចំណាកស្រុកនៅតាមរាជធានី ខេត្តមួយចំនួន សរុបចំនួន ១៣.១៧០នាក់ ស្រីចំនួន ៤.៩០៥នាក់ ក្នុងនោះ ខេត្តកណ្តាលចំនួន ៣.៤៥៤នាក់ កោះកុងចំនួន ២២នាក់ និងខេត្ត ឧត្តរមានជ័យចំនួន ៩.៦៩៤នាក់

-បានសហការជាមួយអង្គការជាតិ អន្តរជាតិ ជួយដល់ជនអនាថា កុមារអនាថាចំនួន ៩១នាក់។

គ-ការធន់ស្តារការរីករាលដាលជំងឺហ៊ីវ អេដស៍

មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានចុះស្រង់ស្ថិតិគ្រួសារផ្ទុកមេរោគអេដស៍បានចំនួន ៦៥គ្រួសារ។ ដោយឡែក អ្នកជំងឺអេដស៍ និងកុមាររងផលប៉ះពាល់ដោយជំងឺអេដស៍មួយចំនួន ក៏បានទទួលសេវាស្នាក់ នៅ ការផ្តល់សម្លៀកបំពាក់ អាហារបំប៉នសុខភាព អប់រំផ្លូវចិត្ត តម្រូវការផ្សេងៗ និងការថែទាំសុខភាព និងសេវាប្តីយធ្វើដំណើរទៅមន្ទីរពេទ្យ ។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានរៀបចំគម្រោងបើកវគ្គបណ្តុះបណ្តាល ស្តីពីទស្សនាទាន និងការវិភាគយេនឌ័រ និងផ្សព្វផ្សាយ អនុសញ្ញា ស៊ីដ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង សៀមរាប និងខេត្តព្រះសីហនុ

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

ង-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ

ង-១-ការប្រឆាំងការជួញដូរមនុស្ស

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ។

ង-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-បានសហការជាមួយស្ថានទូតវៀតណាមដើម្បីកំណត់អត្តសញ្ញាណស្ត្រី និងកុមាររងគ្រោះដោយ អំពើជួញដូរមនុស្សជាជនជាតិវៀតណាមចំនួន ០៧នាក់ និងត្រៀមធ្វើមាតុភូមិនិរន្តរ៍ទៅប្រទេសវៀតណាម វិញ

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានសហការជាមួយអង្គការដៃគូដើម្បីជួយដល់ស្ត្រីរងគ្រោះដោយ អំពើជួញដូរមនុស្សបានចំនួន ២៩នាក់ មកអប់រំ ណែនាំ ប្រឹក្សាពិគ្រោះយោបល់ និងបញ្ជូនទៅទទួល សេវាបន្តនៅតាមអង្គការផ្សេងៗ។

ង-៣-ការងារបណ្តុះបណ្តាលសំបកដោយប៉េត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរន្តរ៍ចំនួន ២៧នាក់ ស្រី ២២ នាក់ និងបានបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្ន រៀនសូត្រចំណេះទូទៅ និងជំនាញ ក្នុងអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិចំនួន ១៥នាក់ អង្គការដំណាត់ទឹកចំនួន ០៤នាក់ អង្គការគ្រួសារថ្មីប៉ោយប៉ែតចំនួន ០៤នាក់ អង្គការទស្សនៈពិភពលោកចំនួន ០១នាក់ អង្គការកុមាររីករាយចំនួន ០៧នាក់ និងសមាហរណ កម្មទៅសហគមន៍វិញចំនួន ០៣នាក់

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ១៥នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយីត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំដុសធ្មេញ ១ ប្រាសដុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់ សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៥ករណី។

២. ការងារអាទិភាពទី ២

អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក- ការងារសុខុមាលភាពកុមារ

ក-១- ការងារមជ្ឈមណ្ឌលកុមារកំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារ កំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលបានសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្ក លក្ខណៈឲ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅ សហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពី សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌល គៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗ ទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ មន្ត្រីនៅថ្នាក់ក្រោមជាតិ គ.ក.ន.ក ឃុំ សង្កាត់ និងបុគ្គលិកអង្គការនៅខេត្តព្រៃវែង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានអ្នកចូលរួមចំនួន ១៨៧នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យកុមារកំព្រា កុមាររងគ្រោះនិងងាយរងគ្រោះ ដល់មន្ត្រីបង្គោលនៃរាជធានីខេត្តគោលដៅទាំង ០៥ រួមមាន រាជធានី ភ្នំពេញ ខេត្តកណ្តាល បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ

-បានរៀបចំកសាងផែនទីមណ្ឌលកុមារកំព្រានៅរាជធានីខេត្តគោលដៅទាំង ០៥

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរង គ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។

ក-២- ការងារថែទាំជំនួសចំពោះកុមារ និងអធិការកិច្ច

-បានសម្របសម្រួល និងបង្រួបបង្រួមកុមារនៅមណ្ឌលគៀនឃ្លាំងឲ្យទៅរស់នៅក្នុងគ្រួសារវិញ ចំនួន ២២នាក់

-ក្រសួងបានផ្តល់កង់ចំនួន ៤០០គ្រឿងដល់កុមារកំព្រា កុមារក្រីក្រនៅឃុំជាច រហូតដល់ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាអំណោយរបស់អង្គការកុស៊ីសេខេដេអូប្រទេសជប៉ុន តាមរយៈអង្គការកុមារអាស៊ី ASPECA ។

ក-៣- ការងារសុំកូនចិញ្ចឹម

- បានពិនិត្យ កែសម្រួលប្រកាសស្តីពីនីតិវិធីផ្តល់ការអនុញ្ញាតដល់ទីភ្នាក់ងារសុំកូនអន្តរប្រទេស
- បានពិនិត្យ កែសម្រួលទម្រង់ពាក់សុំរបស់ឪពុកម្តាយ និងទម្រង់ឆ្លើយតបសម្រាប់សុំកូនអន្តរប្រទេស
- បានពិនិត្យ កែសម្រួលកិច្ចព្រមព្រៀងស្តីពីការកំណត់ចំនួនទីភ្នាក់ងារសុំកូនអន្តរប្រទេស
- បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារពីទីភ្នាក់ងារសុំកូនអ៊ីតាលីចំនួន ៥០ករណី។

ខ- ការងារយុវនីតិសម្បទា

ខ-១- ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងច្រៀង

បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួង សុខាភិបាល ស្តីពីការបន្ស្រាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

ខ-២- ការការពារអនីតិជន

បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌ អនីតិជន

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ធ្វើការពាក់ព័ន្ធ ជាមួយអនីតិជនក្នុងពន្ធនាគារសរុបចំនួន ២២នាក់។

ខ-៣- ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងច្រៀង

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ០៦នាក់ មកអប់រំ កែប្រែ និងបញ្ជូនទៅស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលឱកាសខ្ញុំ

-បានចុះត្រួតពិនិត្យស្ថានភាពរស់នៅ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ។

-គិតមកដល់ខែកក្កដា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមជ្ឈមណ្ឌលចំនួន ៩៥៩នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យចំនួន ១១៩នាក់ មជ្ឈមណ្ឌលឱកាសខ្សែរាជធានីភ្នំពេញចំនួន ៤១៣នាក់ មជ្ឈមណ្ឌលពិភពថ្មីភ្នំសង្ហឹមខេត្តបាត់ដំបងចំនួន ៨១នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៤នាក់ មជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១៥៩នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៤៨នាក់ និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៣៥នាក់។

ខ-៤-ការស្តារនីតិសម្បទារវាងនីតិវិធីនៃស្ថាប័ននិងច្បាប់

មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយដល់សហគមន៍ អំពីមេរោគអេដស៍ ជំងឺអេដស៍ និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនចំនួន ២២លើក មានចូលរួមសរុបចំនួន ២.២០០នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-រៀបចំដាក់បញ្ចូលសូចនាករសិទ្ធិកុមារទៅក្នុង CamInfor របស់ក្រសួងផែនការ
-រៀបចំទស្សនាទានដើម្បីបង្កើតប្រព័ន្ធការការពារកុមារនៅថ្នាក់ជាតិ
-បានចុះស្រាវជ្រាវ និងប្រមូលទិន្នន័យស្តីពីការកុមារបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅខេត្តកំពង់ស្ពឺ ព្រៃវែង កំពង់ធំ និងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំព្រឹត្តិបត្រព័ត៌មានស្ថានភាពកុមារលេខ៣

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដែលមានអ្នកចូលរួមចំនួន ៧៥នាក់

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក (www.cncc.gov.kh) មានអ្នកចូលទស្សនាចំនួន ៣៧៥ ដង មកពី២៥ប្រទេស

-បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការអនុវត្តកូនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់ខេត្តចំនួន ០២លើក នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមចំនួន ៩៤នាក់។

គ-ការងារពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ

-បានរៀបចំសេចក្តីព្រាងក្រមសីលធម៌ ស្តីពីកិច្ចការពារកុមារ
-បានពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមជ្ឈមណ្ឌលថែទាំកុមារ
-បានធ្វើបច្ចុប្បន្នភាពព័ត៌មានគេហទំព័ររបស់ក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ (ក.ជ.ក.វ) ដែលមានឈ្មោះថា www.novctf.gov.kh។

៣. ការងារអាទិភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារសុខុមាលភាពជនពិការ

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ
-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ

-បានសហការជាមួយអង្គការ CIOMAL ចុះផ្សព្វផ្សាយអំពីជំងឺយូងនៅស្រុកជើងព្រៃខេត្តកំពង់ចាម

-បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ និងពិធីគម្រប់ខួប ៥ឆ្នាំនៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាពិពណ៌ និងសន្និបាតកោះពេជ្រ

-បានរៀបចំពិធីផ្សព្វផ្សាយគម្រោងលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជានៅទីស្តីការក្រសួង ស.អ.យ ។

ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់

ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុល ទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ២៨នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ។

គ-ការងារមូលនិធិជនពិការ

-បានប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី២ ចំនួន ០១លើក

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-បានរៀបចំសិក្ខាសាលា ស្តីពីពិធីប្រកាសជាផ្លូវការនៃការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៤-២០១៨ ពិធីប្រគល់ត្រាដល់សាខា ម.ជ.ព រាជធានី ខេត្ត និងសន្និបាតបូកសរុបលទ្ធផលការងារ អាណត្តិទី១ និងទិសដៅអនុវត្តបន្ត របស់ ម.ជ.ព

-បានទស្សនកិច្ចសិក្សានៅប្រទេសហ្វីលីពីន ស្តីពីការបង្កើនលទ្ធភាពក្នុងការទទួលបានគុណភាព នៃសេវាស្តារនៅក្នុងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិច

-បានចុះប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការបានចំនួន ១៥.០០០រៀល

-បានរៀបចំសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅ តាមសហគមន៍នៅតាមរាជធានី ខេត្តចំនួន ០៧ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប ព្រៃវែង ក្រចេះ និងខេត្តកណ្តាល។

គ-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជូនជនពិការ

-ក្នុងខែកក្កដា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បាន ផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជូនជនពិការបានចំនួន ១០.៤៤៧នាក់ ក្នុងនោះ ស្រីចំនួន ៤៩៩នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភ ជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិតនិងរណាបចំនួន ១.៦៦០គ្រឿង និងបែងចែកទៅតាមមជ្ឈ មណ្ឌលស្តារចំនួន ១.៧៦៧គ្រឿង។

គ-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១.៩៩៩នាក់ ស្រីចំនួន ៤៩៩នាក់ និងជន ពិការដោយសារមិនចំនួន ៧៦៨នាក់។

គ-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ៨.៤៤៨នាក់ ស្រីចំនួន ៤.៤៩៨នាក់។

៤.ការងារអេទិភាពទី៤

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែកក្កដា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិក សរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមក នៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំ បុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥.ការងារអេទិភាពទី៥

អភិវឌ្ឍរបបសន្តិសុខសង្គមមន្ត្រីរាជការស៊ីវិល

-បានជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងជនក្រីក្រនៅឃុំជាច ម្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ

-បានកែសម្រួលដំឡើងរបបឧបត្ថម្ភគោលនយោបាយជូនអតីតមន្ត្រីរាជការស៊ីវិល

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៤៥នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់ គេហដ្ឋានចំនួន ១៤៩នាក់

- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ២៩៥នាក់ ក្នុងនោះ និវត្តជនចំនួន ២៨៤នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៤៣៦នាក់
- បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបត្រជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍
- បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ៦៤៧នាក់
- បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកចំនួន ៨២១នាក់
- បានរៀបចំបែបបទលុបឈ្មោះសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៤១នាក់
- ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ១៣២នាក់
- បានពិនិត្យការបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈនៅខេត្តកាកែវចំនួន ៤៤នាក់
- បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssfc.gov.kh

៦. ការងារអាទិភាពទី៦

អតីតឧទ្ធរណ៍សុខុមាលភាពអតីតយុទ្ធជន

ក-មេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)

- បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារជាប្រចាំ
- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារនិងបានអនុវត្តការបើកប្រាក់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារទាំង ២៥រាជធានី ខេត្ត
- បានផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្ត
- បញ្ចូលបន្ទុកអតីតយុទ្ធជននៅតាមរាជធានី ខេត្ត
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងហាងដៃ
- បានផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជននៅតាមរាជធានី ខេត្តមួយចំនួន
- បានបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារបានទាន់ពេលវេលា
- បានលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ។

ក-ការងារអតីតយុទ្ធជន

- ក្នុងខែកក្កដា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ៩៥សព
- គិតពីឆ្នាំ២០០៨ មកដល់ខែកក្កដា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.៦៦៣សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៣៧៣សព នៅសល់ ១.២៩០សព
- បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងរៀបចំសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិក ស.អ.ក ចំនួន ៦០សព។

៧. ការងារអាទិភាពទី៧

សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវរកសារធានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨. ការងារអាទិភាពទី៨

អតីតឧទ្ធរណ៍សុខុមាលភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១. ការងាររដ្ឋបាល និងបុគ្គលិក

ក. ការងាររដ្ឋបាល

- បានរក្សាទុក និងកម្ពស់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់
- បានទទួលលិខិតចូលចំនួន ៥០៦ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៧១៨ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ១១៣ដង។

ខ.ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៣១នាក់ (ថ្នាក់ជាតិ ៥៣៥នាក់ និងក្រោមជាតិ ៩៩៦នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ២១៨នាក់ និងក្រោមជាតិ ៤៦០នាក់)
- បានរៀបចំប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០១៤ ចំនួន ៤៥នាក់ ឲ្យចូលបម្រើការងារនៅទីស្តីការក្រសួង និងមន្ទីរ ស.អ.យ រាជធានី ខេត្ត ដែលមានបេក្ខជនចូលរួមចំនួន ៤១២នាក់។

គ.ការងាររៀបចំ

- រៀបចំប្រាក់បៀវត្សរប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- រៀបចំបៀវត្សជូនមន្ត្រីតែងតាំងថ្មី ជំនួយការ និងទីប្រឹក្សាអមក្រសួងចំនួន ០៩នាក់
- ដំឡើងឋានន្តរស័ក្តិ ថ្នាក់ចំនួន ០២នាក់
- រៀបចំប្រាក់បៀវត្សជូនមន្ត្រីរាជការដែលទើបផ្ទេរចូលថ្មីចំនួន ០១នាក់
- ដាក់មន្ត្រីរាជការឲ្យចូលនិវត្តន៍ចំនួន ០១នាក់
- រៀបចំប្រាក់បៀវត្សជូនមន្ត្រីរាជការបន្ទាប់ពីដាក់ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សចំនួន ០១នាក់
- បញ្ចូលអ្នកក្នុងបន្ទុកជា កូនចំនួន ០៤នាក់ និងប្រពន្ធចំនួន ០២នាក់។

ឃ.ការងារអភិវឌ្ឍន៍ធនធានមនុស្ស

- បានផ្សព្វផ្សាយព័ត៌មានស្តីពីការ ផ្តល់អាហារូបករណ៍ និងការជ្រើសរើសមន្ត្រីចូលបម្រើការតាមក្រសួង ស្ថាប័ននានា
- បានបញ្ជូនមន្ត្រីរាជការចំនួន ០៣នាក់ ចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងប្រសិទ្ធភាពការងារ ការគ្រប់គ្រងប្រសិទ្ធភាពស្ថាប័ន និងការគ្រប់គ្រងនិងដោះស្រាយវិវាទ
- បានបញ្ជូនមន្ត្រីចំនួន ០២នាក់ ទៅបណ្តុះបណ្តាលនៅសាលាកូមិទ្ធរដ្ឋបាល និងមន្ត្រី ១នាក់ ទៅសិក្សា ស្តីពីការងារសង្គមកិច្ច នៅប្រទេសញូវសេឡែន រយៈពេល ០១ឆ្នាំ ។

២.ការងារផែនការ ស្ថិតិ និងសរុប

- បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ
- បានប្រជុំចង ក្រុងសូចនាករសមិទ្ធកម្មរបស់ក្រសួង
- បានបោះពុម្ពផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរៀបចំឯកសារផ្សេងៗសម្រាប់ធ្វើពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការ ។

៣.ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក.ការងារបើកផ្តល់

- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ
- បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

តារាងស្ថានភាពថវិកាគិតមកដល់ខែកក្កដា ឆ្នាំ២០១៤

ជំពូក	អត្ថន័យចំណាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៤	ស្ថានភាពឥណទានថ្មី	អនុវត្តជាក់ស្តែង	ថវិកានៅសល់	ភាគរយ %
	សរុបរួម	43,672,500,000	42,272,500,000	19,356,508,583	22,915,991,417	45.79%
60	ការទិញ	2,348,000,000	2,348,000,000	1,092,608,900	1,255,391,100	46.53%
61	សេវាខាងក្រៅ	649,800,000	649,800,000	279,313,500	370,486,500	42.98%
62	សេវាខាងក្រៅផ្សេងៗ	2,054,800,000	2,054,800,000	783,332,315	1,271,467,685	38.12%
64	បន្ទុកបុគ្គលិក	7,740,900,000	7,740,900,000	3,519,001,068	4,221,898,932	45.46%
65	ឧបត្ថម្ភធន និងជំនួយសង្គម	30,859,000,000	29,459,000,000	13,682,252,800	15,776,747,200	46.45%
63	ពន្ធ និងអាករ	20,000,000	20,000,000	-	20,000,000	

ខ.ការងារលទ្ធកម្ម ជួសជុល សាងសង់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការក្រោមឱវាទក្រសួង។

៤.ការងារសហប្រតិបត្តិការអន្តរជាតិ រោងចក្រ និងពិធីការ

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០៤គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៤១ ដែលមានថវិកាសរុបចំនួន ១៦៣.៧៤៨.៥៦៥,៥៣ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៥២អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៦៣.៨២៩.៥១១,២១ដុល្លារសហរដ្ឋអាមេរិក

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីសុំទិដ្ឋាការចូល និងពន្យាទិដ្ឋាការជូនអង្គការចំនួន ០១ករណី មានមនុស្សចំនួន ០២នាក់

-បានគាំទ្រក្នុងការសម្របសម្រួល ដើម្បីនាំចូលសម្ភារៈ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការចំនួន ០៨ករណី

-បានសម្របសម្រួលស្នើសុំទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើសុំអនុស្សរណៈបន្តជូនអង្គការចំនួន ០២ករណី

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ០៩ដង។

៥.ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ដើម្បីពិនិត្យ កែលម្អការអនុវត្តតួនាទី ភារកិច្ច របស់មន្ទីរ។

II-ទិសដៅអនុវត្តបន្ត

១.អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងទាយគ្រោះ និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឬឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ សអយ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមណ្ឌល

-អនុវត្តសាកល្បងលើសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-ជំរុញអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទពីគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។

២.អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

-បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រាបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់

-រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិ ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារនៅខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-រៀបចំសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ និងការគាំទ្រចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះនៅខេត្តកណ្តាល

- គ្រឿងរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការកសាងផែនការប្រតិបត្តិប្រចាំឆ្នាំដល់ក្រុមប្រឹក្សា គ.ក.ស.ក និង គ.ក.ន.ក នៅតាមខេត្តគោលដៅ
- រៀបចំប្រព័ន្ធ Database របស់កុមារដែលកម្មវត្ថុស្តុកស្តុនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ
- បន្តរៀបចំកែសម្រួលសៀវភៅផ្នែកព័ត៌មានស្តីពីស្តុកស្តុនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស
- ធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់រដ្ឋបាលស្តុកស្តុនអន្តរប្រទេស
- រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តរបស់រដ្ឋបាលស្តុកស្តុនអន្តរប្រទេស
- បន្តពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលស្តុកស្តុនអន្តរប្រទេស
- បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន
- បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះ ដោយសារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ
- បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារ ទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់ នៅក្នុងមជ្ឈមណ្ឌលរដ្ឋ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្ត បទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និង ស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន
- រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅ
- បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្សាប និងការព្យាបាលទាំងផ្លូវកាយនិងផ្លូវ ចិត្តដល់អ្នកញៀនគ្រឿងញៀន
- បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥
- រៀបចំបង្កើតអនុគណៈកម្មការច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ និងអនុគណៈ កម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍
- រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ គ.ជ.ក ដល់ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

- ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ
- បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍
- បន្តនិរន្តរភាពកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទាជនជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជនជនពិការ
- ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍
- ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា
- ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ
- ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តផ្សព្វផ្សាយដល់វិស័យឯកជន ក្នុង ការទទួលជនពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)
- បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជនជនពិការ

-ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងដាក់ពិន័យផ្សេងៗ ចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ

- បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្រនានា និងនីតិវិធីនៃការដាក់ហិប ដកហិបប្រាក់ វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

- ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
- ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្ស ចាស់នៅតាមរាជធានី ខេត្ត
- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាល ភាពមនុស្សឲ្យកាន់តែប្រសើរឡើង។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

- បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលផ្ទេរមកក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកថ្មី និងជំរុញការ បើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ
- បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល
- បន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដំឡើង ប្រាក់សោធននិវត្តន៍ជូនអតីតមន្ត្រីរាជការស៊ីវិល
- ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រី រាជការស៊ីវិលចូលនិវត្តន៍
- ជំរុញរៀបចំ និងដាក់ឲ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត។

៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

- បន្តចេញប្រកាសទទួលស្គាល់ អតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ លុបមុខសញ្ញាដែលផុតសុពលភាព
- បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ
- បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីត យុទ្ធជន
- បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយ មិនមកបើកប្រាក់ពីធនាគារ
- បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ
- ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ
- បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន
- ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែល ត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌
- ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់។

៧-បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

- ជំរុញឲ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា

-រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តតាមទ្រនាវា។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗ ជូនមន្ត្រីរាជការស៊ីវិល

-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទ បញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

-ជំរុញសុំការឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ

-រៀបចំបោះពុម្ព និងផ្សព្វផ្សាយដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ ក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុង គេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យ បញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាព ការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍ អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចមន្ទីរ ស.អ.យ ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៤

រដ្ឋមន្ត្រី



វង សុតិ